



PPC Bank

របាយការណ៍ប្រចាំត្រីមាសទី៣

(ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១)

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២១	ឆ្នាំ២០២០
ទ្រព្យសកម្មសរុប	៤.២០១.១៨៩	៤.១៧៩.២៨៦
ចំណូលសរុប	៣.៥១៥.៥៩៥	៣.៥៤៩.៧៣៣
មូលធនសរុប	៦៨៥.៥៩៤	៦២៩.៥៥៣
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២១	ត្រីមាសទី៣ ឆ្នាំ២០២០
ចំណូលសរុប	៧៨.៥៦១	៧៤.៧៨៤
ចំណេញ(ខាត)មុនបង់ពន្ធ	២៧.៦០៣	២១.៣១៨
ចំណេញ(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	២១.៨៧២	១៦.៨៧៥
លទ្ធផលម៉ឺតក្នុងការិយបរិច្ឆេទ	២២.៥០៣	១៧.៣៥៥
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី៣ ឆ្នាំ២០២១	ឆ្នាំ២០២០
អនុបាតសាធារណៈ ❶	១៩,២៨	១៧,៣០
អនុបាតបំណុលធៀបនឹងមូលធន	៥១២,៧៨	៥៦៣,៨៥
អនុបាតក្របខ័ណ្ឌសន្ទនីយភាព ❷	១១៩,០២	១២៣,៥៩
អនុបាតឥណទានមិនដំណើរការ ❷	១,៩៦	១,០៤
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៨៩,៨៧	៨៦,៤៤
អនុបាតផលចំណេញ (%)	ត្រីមាសទី៣ ឆ្នាំ២០២១	ត្រីមាសទី៣ ឆ្នាំ២០២០
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (ROA)	២,១៣	១,៦២
អនុបាតចំណេញធៀបនឹងមូលធន (ROE)	១៣,០២	១១,១៨
អនុបាតលទ្ធភាពបង់ប្រាក់	៨១៥,១៥	៦៧៩,៨៤
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	មិនមាន	មិនមាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	មិនមាន	មិនមាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត	មិនមាន	មិនមាន


សំគាល់ :

❶ : អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជា

❷ : ឥណទានមិនដំណើរការអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជាចំណាត់ថ្នាក់សំវិធានធន ២០% - ១០០%

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ (លាន រៀល)



លទ្ធផលហិរញ្ញវត្ថុ (លាន រៀល)



អនុបាតផលចំណេញ(%)



សមាសភាពក្រុមប្រឹក្សាភិបាល



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល



SIM, Sang Ton

សមាជិក



Kim, Sung Chul

សមាជិក



PARK, Chong Tae

សមាជិកឯករាជ្យ



LEE, Myunsang

សមាជិកឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានសេចក្តីសោមន្សីរករាយយ៉ាងខ្លាំងក្នុងការបង្ហាញពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ដោយអនុវត្តតាមតម្រូវការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។

ដូចដែលយើងទាំងអស់គ្នាបានជ្រាបរួចមកហើយអំពីការរីករាតត្បាតនៃជម្ងឺវីរុសកូវីដ១៩ (COVID-19) ដែលបានរីករាតត្បាតជាសកលយ៉ាងឆាប់រហ័ស ឆ្លងមនុស្សរាប់លាននាក់ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅត្រឹង ក៏ដូចជាបណ្តាប្រទេសជាច្រើនបានដាក់កម្រិតយ៉ាងតឹងរឹងទៅលើការបំបាត់ទីដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការរីករាតត្បាតជាសកលនៃវីរុសនេះបានធ្វើឲ្យសាលារៀនត្រូវបានផ្អាក ភាពក្រីក្រ និងហានិភ័យរបស់កុមារកាន់តែធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់ឱកាសអភិវឌ្ឍន៍សម្រាប់កុមារនៅទូទាំងប្រទេសកម្ពុជា។ ផលប៉ះពាល់នៃវិបត្តិនេះគឺបានធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ការងារភ្លាមៗ ធ្វើឲ្យពួកគេពុំមានលទ្ធភាពក្នុងការចំណាយសម្រាប់តម្រូវការមូលដ្ឋានរបស់ពួកគេដូចជា ចំណីអាហារ ទឹក ឱសថ តំបែទាំសុខភាព និងការអប់រំដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីជម្ងឺកូវីដ១៩នេះ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់នូវវិធានការត្រឹមត្រូវក្នុងការទប់ស្កាត់វិបត្តិនេះដូចជា ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្រ ការកាត់បន្ថយពន្ធនិងផ្តល់ការសម្របសម្រួលផ្នែកឥណទានសម្រាប់អាជីវកម្មនានាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុង ការស្វែងរកវ៉ាក់សាំង កូវីដ-១៩ ដើម្បីការពារប្រជាជនពីជម្ងឺដ៏កាចសាហាវមួយនេះ កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការជួយសង្គ្រោះជីវិតមនុស្ស និងការជួយស្តារសេដ្ឋកិច្ចប្រទេសជាតិឲ្យបានល្អប្រសើរឡើង។ រាជរដ្ឋាភិបាលក៏បានបង្កើតនូវចន្លោះសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិបត្តិនេះជាពិសេសទៅលើប្រជាជនដែលងាយរងគ្រោះបំផុត។ ថ្មីៗនេះដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានទាន់ពេលវេលាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការនាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ដូចនេះក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចធ្វើការបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានតម្លៃ ២ដុល្លារ

អាមេរិក ក្នុងមួយឧបករណ៍តេស្ត និងឧបករណ៍តេស្តហ៊ុសអង់ទីវីរុសកូវីដ-១៩ ASan Easy Test ផលិតនៅប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃ ២,៩ដុល្លារអាមេរិក ក្នុងមួយឧបករណ៍តេស្ត។

ទោះបីជាស្ថិតក្នុងពេលវេលាមិនមានភាពប្រាកដប្រជា ក៏ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមដំណើរការជាផ្លូវការនូវសេវាទូទាត់វិក័យបត្រអគ្គិសនី សម្រាប់ខេត្តចំនួន ០៣ បន្ថែមទៀត គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពត។ ស្របពេលជាមួយគ្នានេះដែរ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើនការផ្ទេរសាច់ប្រាក់ចូល (Inward Transfer) ពីធនាគារក្នុងស្រុកដែលជាសមាជិកបាគង ជាមួយនឹងចំនួនសាច់ប្រាក់មិនកំណត់ក្នុងមួយថ្ងៃ និងអាចផ្ទេររហូតដល់ ៥០.០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល ក្នុងមួយប្រតិបត្តិការ។ បន្ថែមពីនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការតែងតាំងអ្នកតំណាងស្របច្បាប់ថ្មី គឺលោក Seo Han Kook និងលោក Park Choon Won ជាមួយនឹងការកែសម្រួលអនុស្សារណៈ និងលក្ខន្តិកៈ ផងដែរ។ លើសពីនេះទៅទៀត ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏បានចុះកិច្ចព្រមព្រៀង ជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់សេវា ប្រមូលការបង់ភាគទានប្រចាំខែជូនបេឡាជាតិសន្តិសុខសង្គម ចំពោះប្រតិបត្តិការបេឡាជាតិសន្តិសុខ សង្គម។ ដើម្បីលើកកម្ពស់សេវារបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការម៉ាស៊ីន ATMs នៅទីស្នាក់ការកណ្តាល ដោយអាចទទួលយកប័ណ្ណ CSS បានផងដែរ។ ធនាគារបានជ្រើសរើសយក SmartVista របស់ក្រុមហ៊ុន BPC ដើម្បីជំរុញនូវយុទ្ធសាស្ត្រ ពង្រីកទីផ្សារ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់អតិថិជនរបស់ខ្លួននូវបទពិសោធនៃ ការប្រើប្រាស់សេវាកម្ម ហើយក៏បានជ្រើសរើសប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនពី SmartVista នេះផងដែរ រួមជាមួយនឹងសមិទ្ធផលផ្សេងៗទៀត។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ កំណើននៃទ្រព្យសកម្មរបស់យើងមានការកើនឡើង ប្រហែល ៣,៧% គឺកើនឡើងពី ៩៩៤ លានដុល្លារអាមេរិក ទៅ ១.០៣០ លានដុល្លារអាមេរិក, ឥណទានមានការកើន ១% ពីចំនួន ៧២៧ លានដុល្លារអាមេរិក ទៅ ៧៣៤ លានដុល្លារអាមេរិក, ប្រាក់បញ្ញើមានការកើនឡើង ៤,៩% ពី ៧៥៥ លានដុល្លារអាមេរិក ទៅ ៧៩៣ លានដុល្លារអាមេរិក និង មូលធនមានការកើនឡើង ៣,៣% ពី ១៦៣ លានដុល្លារអាមេរិក ទៅ ១៦៨ លានដុល្លារអាមេរិក។ នេះគឺ

ជាកំណើននៅក្នុងត្រីមាសទី៣ ប្រៀបធៀបជាមួយត្រីមាសទី២ឆ្នាំ២០២១ ដែលសមិទ្ធផលរបស់ពួកយើងនេះ គឺជាអត្រាជោគជ័យក្នុងចំណោមដៃគូប្រកួតប្រជែងហិរញ្ញវត្ថុជាច្រើននៅក្នុងទីផ្សារ។

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិទាំងអស់ នៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក សម្រាប់ការណែនាំ និងភាពជាអ្នកដឹកនាំ បុគ្គលិករបស់យើងទាំងអស់សម្រាប់ការចូលរួមចំណែក និងការប្តេជ្ញាចិត្តក្នុង អំឡុងពេលដ៏លំបាកមួយនេះ និងអតិថិជនរបស់យើងទាំងអស់សម្រាប់ទំនុកចិត្តរបស់ពួកគេមកលើធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ជាពិសេស ធនាគារជាតិ នៃ កម្ពុជា (NBC) និងនិយ័តកម្មលបត្រកម្ពុជា (SERC) សម្រាប់ដំបូន្មាន និងការគាំទ្រ។

ខ្ញុំ Yim Yong Taick សូមសម្តែងនូវការដឹងគុណចំពោះការខិតខំប្រឹងប្រែងដោយទទួលបានលទ្ធផលជោគជ័យក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២១ និងបន្តឆ្ពោះទៅរកសមិទ្ធផលដ៏ល្អប្រសើរបន្ថែមទៀតក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ហត្ថលេខា និងត្រា



YIM. Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	1
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	2
សមាសភាពក្រុមប្រឹក្សាភិបាល	3
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	4
ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ	8
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	8
ខ. លក្ខណៈនៃធុរកិច្ច	9
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	10
ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	12
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក	12
ខ. រចនាសម្ព័ន្ធចំណូល	12
ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	13
ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	13
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	13
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	16
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	18
ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	18
ង. ផលប៉ះពាល់អតិផរណា	19
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល	19
ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក	20

ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
ជាអក្សរឡាតាំង	Phnom Penh Commercial Bank Plc.
លេខកូដស្តង់ដារ	KH ២០០០១១១A46
ទីស្នាក់ការ	អគារលេខ២១៧ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ៩០៩ ៩០៩/(+៨៥៥) ២៣ ៩៩៩ ៥០០
គេហទំព័រ	www.ppcbank.com.kh
អ៊ីមែល	info@ppcb.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥៧៩៤ ចុះថ្ងៃទី២០ មេសា ២០០៨
លេខអាជ្ញាបណ្ណអាជីវកម្ម	B២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ធ្នូ ២០១៩
សេចក្តីសម្រេចអនុញ្ញាតិនិងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានលេខ	១៩២/២០ គ.ម.ក./ស.ស.រ ចុះថ្ងៃទី០១កញ្ញា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Baek Jongil

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមប្រតិបត្តិការធនាគារនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ២១៧ មហាវិថី ព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទទួលបានអាជ្ញាបណ្ណពេញលេញ ជាធនាគារពាណិជ្ជ។ នៅខែកញ្ញា ឆ្នាំ២០១៦ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បាន ស្វាគមន៍សម្រាប់ ការចាប់ផ្តើមថ្មីមួយជាមួយភាគទុនិកដ៏រឹងមាំគឺ Jeonbuk Bank Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co. Ltd.), ក្រុមហ៊ុន Apro Financial Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតនៅក្រោម OK Financial Group) និងក្រុមហ៊ុន JB Woori Capital Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co., Ltd.) ដែលមាន មូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

នៅពេលដែលយើងបន្តកិច្ចខំប្រឹងប្រែងរបស់យើងទៅមុខទៀត យើងក៏មិនភ្លេចនឹងអបអរសាទរ ចំពោះភាពជោគជ័យនាពេលកន្លងមកក្នុងការបំពេញបាននូវតម្រូវការជាច្រើនរបស់អតិថិជន ក្នុងផ្នែក សេវាធនាគារ និងខិតខំស្វែងរកវិធីសាស្ត្រនានាដើម្បីលើកកម្ពស់គុណភាពសេវារបស់យើង គាំទ្រ អតិថិជនរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបមានចំនួន ១.០៣០ លានដុល្លារអាមេរិក និងធ្វើការបម្រើអតិថិជនច្រើនជាង ១២៧.០០០ នាក់ ជាមួយនឹងសាខាចំនួន២៣ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន៦៦ (ម៉ាស៊ីន ATMs ផ្សេងៗទៀតកំពុងត្រូវបានពិចារណានៅទីតាំងសក្តានុពល ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា)។ បន្ថែមពីនោះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នឹងបន្តធ្វើការផ្តល់ ជូនដល់អតិថិជននូវសេវា ដែលមានលក្ខណៈងាយស្រួល និងធ្វើការគាំទ្រដោយបណ្តាញឌីជីថល ដែលធ្វើឲ្យអតិថិជនកាន់តែមាន ភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ អតិថិជនអាចធ្វើការទំនាក់ទំនងមកយើងតាមរយៈ Live Chat ក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញឌីជីថល ទាំងអស់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។ លើសពីនេះទៅទៀត ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើតមជ្ឈមណ្ឌលសហគ្រាសធុនតូច-មធ្យម (SME Center) ជាលើកដំបូងរបស់ខ្លួន ដែលនឹងផ្តល់នូវផលិតផល និងសេវាSME។ សហគ្រាសធុនតូច-មធ្យម នឹងត្រូវទទួលបាននូវសេវា

ពិគ្រោះយោបល់អាជីវកម្មផងដែរ។ ពួកយើង ក៏បានពង្រីកនូវការិយាល័យបរទេស (Foreign Desk) មានដូចជា ការិយាល័យកូរ៉េ ជប៉ុន និងចិន ក៏ដូចជា ហ្គោលក្លីប និងមជ្ឈមណ្ឌល SME ដែលនឹងផ្តល់នូវផលិតផល និងសេវា SME។ ពួកយើងពិតជាផ្តល់តម្លៃដល់អតិថិជនទាំងអស់ និងបន្តធ្វើការអភិវឌ្ឍផលិតផល-សេវារបស់ពួកយើង ដើម្បីបម្រើជូនដល់អតិថិជនឲ្យបានល្អបំផុត។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមដំណើរការ ជាផ្លូវការនូវសេវាទូទាត់វិក័យបត្រអគ្គិសនីតាមរយៈបញ្ជី (PPCBank's Counters) និងសេវាធនាគារ ចល័ត (PPCBank Mobile App) របស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក សម្រាប់ខេត្តចំនួន ០៣ បន្ថែមទៀត គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពត។ តាមរយៈសេវានេះ នឹងផ្តល់នូវភាពងាយស្រួលដល់ អតិថិជន នៅខេត្តទាំងបីខាងលើនេះ ក្នុងការទូទាត់វិក័យបត្រអគ្គិសនីតាមរយៈ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើនចំនួនសម្រាប់ ការផ្ទេរសាច់ប្រាក់ចូលតាមរយៈបាតង ដែលគណនី PPCBank អាចទទួលបានការផ្ទេរសាច់ប្រាក់ ពីធនាគារ ក្នុងស្រុកដែលជាសមាជិកបាតងជាមួយនឹងចំនួនសាច់ប្រាក់មិនកំណត់ក្នុងមួយថ្ងៃ និងចំនួនសាច់ប្រាក់ រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល ក្នុងមួយប្រតិបត្តិការ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានការអនុញ្ញាត ពីធនាគារជាតិ នៃ កម្ពុជា ក្នុងការតែងតាំងអ្នកតំណាងស្របច្បាប់ថ្មី នៃ Jeonbuk Bank Co., Ltd គឺលោក Seo Han Kook ជំនួសលោក Mr. Yim Yong Taick និងអ្នកតំណាងស្របច្បាប់ថ្មី នៃ JB Woori Capital Co., Ltd. គឺលោក Park Choon Won ជំនួសលោក Mr. Im Jung Tae។ ស្របពេលជាមួយគ្នានេះដែរ ធនាគារជាតិ នៃ កម្ពុជា ក៏បានអនុញ្ញាតក្នុងការកែសម្រួលអនុស្សារណៈ និងលក្ខន្តិកៈ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ផងដែរ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចុះកិច្ចព្រមព្រៀង ជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់សេវាប្រមូលការបង់ភាគទានប្រចាំខែជូនបេឡាជាតិ សន្តិសុខសង្គម ចំពោះប្រតិបត្តិការបេឡាជាតិសន្តិសុខសង្គម។ តាមរយៈសេវានេះ នឹងផ្តល់នូវភាពងាយ

ស្រួលដល់អតិថិជន (ក្រុមហ៊ុន) របស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងអតិថិជនសក្តានុពលផ្សេងទៀត ក្នុងការបង់ភាគទានបេឡាជាតិសន្តិសុខសង្គម ទៅបេឡាជាតិសន្តិសុខសង្គម តាមរយៈធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។

ដើម្បីលើកកម្ពស់សេវារបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការម៉ាស៊ីន ATMs នៅទីស្នាក់ការកណ្តាល ដោយអាចទទួលយកប័ណ្ណ CSS បានចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួលការ អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ក្នុងការតែងតាំងអ្នកតំណាងស្របច្បាប់ថ្មី នៃ Jeonbuk Bank Co., Ltd គឺលោក Seo Han Kook ជំនួសលោក Mr. Yim Yong Taick និងអ្នកតំណាងស្របច្បាប់ថ្មី នៃ JB Woori Capital Co., Ltd. គឺលោក Park Choon Won ជំនួសលោក Mr. Im Jung Tae។ ស្របពេលជាមួយគ្នានោះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានយល់ព្រមទទួលតម្កល់ទុកវិសោធនកម្មលើ ប្រការ ដែលពាក់ព័ន្ធដល់ការកែសម្រួលអនុស្សារណៈ និងលក្ខន្តិកៈ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ផងដែរ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ នេះផងដែរ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យ ដំណើរការប្រព័ន្ធបច្ចេកវិទ្យាថ្មី SmartVista របស់ក្រុមហ៊ុន PBC ដើម្បីជម្រុញនូវយុទ្ធសាស្ត្រ ពង្រីកទីផ្សារ និងធ្វើឲ្យកាន់តែមានភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន នូវបទពិសោធនៃការប្រើប្រាស់សេវា ហើយក៏បានជ្រើសរើសប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនពី SmartVista នេះផងដែរ។ កម្មវិធី SmartVista របស់ ក្រុមហ៊ុន BPC អាចឱ្យធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ផ្តល់ឱ្យនូវការប្រើប្រាស់សេវាធនាគារកាន់តែមាន ភាពងាយស្រួល រហ័ស ហើយផ្តល់បទពិសោធន៍ដល់អតិថិជនរបស់ខ្លួន។ ធនាគារទទួលបាននូវ ភាពបត់បែនរហ័ស និងសេរីភាព ដើម្បីភ្ជាប់ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់អតិថិជន ជាមួយនឹង លក្ខណៈពិសេសនៃសេវាធនាគារ ដែលមានដូចជាការលើកទឹកចិត្តឱ្យផ្លាស់ទៅប្រើប្រាស់កាតស្កេនដោយ ប្រយោល (Contactless Card) តាមរយៈការផ្តល់ប្រាក់លើកទឹកចិត្តត្រឡប់ទៅវិញ (Cash Back Reward) នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីតនេះ ឬ ការកត់ត្រាប្រតិបត្តិការដោយចាប់ដៃគូ ជាមួយប្រព័ន្ធភាគផ្សេងៗ ដោយមិនចាំបាច់ពឹងលើអ្នកផ្គត់ផ្គង់ឱ្យតឡើយ (Vendors)។

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី៣ ឆ្នាំ២០២១	ឆ្នាំ២០២០
ផ្នែកសេវាឥណទាន		
ចំនួនគណនីឥណទាន	៧.១០៨	៦.៤៧៧
ឥណទានដុលសរុប (លានរៀល)	២.៩៩៣.៣៦៩	២.៩២២.១៥៩
ផ្នែកសេវាប្រាក់បញ្ញើ		
ចំនួនគណនីប្រាក់បញ្ញើ	១៥៥.២៥០	១៤៨.០២៥
ប្រាក់បញ្ញើសរុប (លានរៀល)	៣.២៣៣.០៨៩	៣.២៦៣.៩៤៥
ព័ត៌មានទូទៅ		
ចំនួនសាខាបើកដំណើរការ	២៣	២៣
ចំនួនបុគ្គលិកសរុប	៤៤៩	៤៧៤
ចំនួនម៉ាស៊ីន អេធីអ៊ីម	៦៦	៦៦
ចំនួនម៉ាស៊ីនទូទាត់	២៣៨	២២៥

ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី៣ ឆ្នាំ២០២១		ត្រីមាសទី៣ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៥.២៧៣	៩៥,៨២	៧១.៣៦៧	៩៥,៤៣
២	ចំណូលកម្រៃ និងជើងសារ	៣.១៥៣	៤,០១	៣.៣២៤	៤,៤៤
៣	ចំណូលផ្សេងៗ	១៣៤	០,១៧	៩៤	០,១៣
ចំណូលសរុប		៧៨.៥៦១	១០០	៧៤.៧៨៥	១០០

ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ

ដោយសវនករឯករាជ្យ

សូមមើលឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមផ្តោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុផ្នែកលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ ធនាគារ ភ្នំពេញពាណិជ្ជម.ក (PPC Bank) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ J&A (Cambodia) Investment Co., Ltd គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ហ.អ.ក) និងអនុលោមទៅតាមបទបញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍ណែនាំផ្សេងៗដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារភ្នំពេញពាណិជ្ជម.ក មានប្រភពចំណូលចំនួន៣ធំៗគឺ ចំណូលការប្រាក់ ចំណូលពីកម្រៃ និងជើងសារនិងចំណូលផ្សេងៗ។

- ចំណូលការប្រាក់រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទាន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និងចំណូលការប្រាក់បានមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសាររួមមាន កម្រៃសេវាឥណទាន ចំណូលពីការផ្ទេរប្រាក់ក្នុងស្រុក និងបរទេស ចំណូលពីសេវាប្រាក់បញ្ញើ ចំណូលពីសេវាធានា និង ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់លើការវិនិយោគ និងចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី៣ ឆ្នាំ២០២១		ត្រីមាសទី៣ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន(លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៥.២៧៣	៩៥,៨២	៧១.៣៦៧	៩៥,៤៣
២	ចំណូលកម្រៃ និងជើងសារ	៣.១៥៣	៤,០១	៣.៣២៤	៤,៤៤
៣	ចំណូលផ្សេងៗ	១៣៤	០,១៧	៩៤	០,១៣
ចំណូលសរុប		៧៨.៥៦១	១០០	៧៤.៧៨៥	១០០

ធនាគារ ភ្នំពេញ ពាណិជ្ជ ទទួលបានចំណូលភាគច្រើនមកពីការប្រាក់ ដែលមាន ៩៦% នៃប្រាក់ចំណូល សរុបក្នុងត្រីមាសទី៣ឆ្នាំ២០២១។

៣. ការវិភាគគម្លាតចំណេញដុល

ធនាគារ ភ្នំពេញ ពាណិជ្ជ បានរៀបចំរបាយការណ៍លទ្ធផលរួមរបស់ខ្លួនក្នុងទម្រង់ជា របាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល ប៉ុន្តែទម្រង់របាយការណ៍នេះអាចបង្ហាញលើ ចំណេញការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់ ដែលនឹង ត្រូវយកមកពិភាក្សានៅក្នុងចំណុចបន្ទាប់ការវិភាគ ចំណេញ(ខាត) មុនបង់ពន្ធ។

៤. ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៣ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៧៥.២៧៣	៧១.៣៦៧	៣.៩០៦	៥,៤៧
ចំណាយលើការប្រាក់	(២៦.៧៧២)	(៣០.៧៤៩)	៣.៩៧៧	(១២,៩៣)
ចំណូលមកពីការប្រាក់សុទ្ធ	៤៨.៥០២	៤០.៦១៨	៧.៨៨៣	១៩,៤១
ចំណូលកម្រៃ និងជើងសារ	៣.១៥៣	៣.៣២៤	(១៧០)	(៥,១២)
ចំណាយកម្រៃ និងជើងសារ	(៨៧៦)	(៨៦២)	(១៤)	១,៦៣
ចំណូលកម្រៃនិងជើងសារសុទ្ធ	២.២៧៧	២.៤៦២	(១៨៥)	(៧,៤៨)
ចំណូលប្រតិបត្តិការផ្សេងៗ	១៣៤	៩៤	៤០	៤២,២៥
ចំណាយបុគ្គលិក	(៨.២៤៧)	(៧.៨៥៣)	(៣៩៣)	៥,០១

PPCBANK - របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១

ចំណាយប្រតិបត្តិការ	(៥.៥៤៣)	(៧.២០៣)	១.៦៦០	(២៣,០៥)
ចំណាយរំលស់	(៨.១៩២)	(៧.៤៥៩)	(៧៣៣)	៩,៨២
ប្រាក់ចំណេញពីប្រតិបត្តិការ	២៨.៩៣១	២០.៦៥៧	៨.២៧៣	៤០,០៥
ការខាតបង់លើឱ្យនភាពនៃតម្លៃលើ ឧបករណ៍ហិរញ្ញវត្ថុ	(១.៣២៧)	៦៦០	(១.៩៨៨)	(៣០១,០២)
ប្រាក់ចំណេញមុនបង់ពន្ធ	២៧.៦០៣	២១.៣១៨	៦.២៨៦	២៩,៤៩

ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២៧.៦០៣លានរៀល (២៩,៥% កើនឡើងប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២០)។ ការកើនឡើងនៃប្រាក់ចំណេញភាគច្រើន គឺទទួលបានមកពីការកើនឡើងនៃចំណូលដែលទទួលបានពីការផ្តល់ឥណទានដល់អតិថិជន។

៥. ការវិភាគចំណេញ (ខាត) ក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៣ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២៧.៦០៣	២១.៣១៨	៦.២៨៦	២៩,៤៩
ចំណាយពន្ធលើប្រាក់ចំណូល	(៥.៧៣១)	(៤.៤៤២)	(១.២៨៩)	២៩,០១
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	២១.៨៧២	១៦.៨៧៥	៤.៩៩៧	២៩,៦១

ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានចំនួន ២១.៨៧២លានរៀល ដែលបានកើនឡើង ៣០%ប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២០ដែលបណ្តាលមកពីការកើនឡើងនៃចំណូលការប្រាក់ដូចបានបកស្រាយក្នុងចំណុច៤ (ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ)។

៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៣ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី៣ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	២១.៨៧២	១៦.៨៧៥	៤.៩៩៧	២៩,៦១
ការខាតលម្អិតផ្សេងៗ	៦៣១	៤៨០	១៥១	៣១,៥០
ប្រាក់ចំណេញលម្អិតសរុប	២២.៥០៣	១៧.៣៥៥	៥.១៤៨	២៩,៦៦

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ជាមួយនឹងគោលនយោបាយកម្មវិធីចាក់វ៉ាក់សាំង កូវីដ-១៩ របស់រាជរដ្ឋាភិបាល ទាន់ពេលវេលា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរតែទាំងអស់នៅទូទាំងប្រទេស បានជួយឲ្យ ប្រទេសកម្ពុជាបានរួចផុតពីការរីករាលដាលនៃវីរុស កូវីដ-១៩ នេះយ៉ាងឆាប់រហ័ស ហើយបានញ្ចុះរាល់សកម្មភាពសេដ្ឋកិច្ចឲ្យស្ថាប័ន ត្រូវបានបើកដំណើរការឡើងវិញជាធម្មតា។ ដូច្នេះហើយ ថ្នាក់គ្រប់គ្រងយល់ឃើញថា នាត្រីមាសបន្តបន្ទាប់ សកម្មភាពរបស់ក្រុម និងធនាគារ នឹងកាន់តែ មានភាពល្អប្រសើរឡើង ទាំងទំហំនៃប្រតិបត្តិការ និងកម្រិតនៃប្រាក់ចំណេញ។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ចឲ្យស្ថាប័នទាំងអស់ត្រូវបានបើកឡើងវិញ កំណើនដែលរំពឹងទុក នៃផលិតផលសេវាកម្មធនាគារទាំងអស់ ជាពិសេសផ្នែកផលិតផលកម្ចីខ្នាតតូច និងមធ្យម (SME) នឹងត្រូវបានរំពឹងថានឹងកើនឡើងទ្វេដង។ ក្នុងន័យនេះ ដើម្បីបន្តផ្តល់ការគាំទ្របន្ថែមទៀតដល់កំណើន អាជីវកម្មរបស់អតិថិជន ដែលជាផ្នែកមួយនៃការចូលរួមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល លើបញ្ហាទាក់ទងនឹងវីរុសកូវីដ-១៩ និងកំណើនអាជីវកម្មរបស់ធនាគារ ផលិតផលកម្ចីថ្មី “ឥណទាន ៣០០” ត្រូវបានបន្តក្នុងការផ្តល់ជូនអតិថិជនបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំនេះ ដូច្នេះអតិថិជន ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ នឹងអាចទទួលបានប្រាក់កម្ចីនេះក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃដាក់ពាក្យរបស់ពួកគេ។ ទាំងប្លង់រឹង និងប្លង់ទន់ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ ដាក់ពាក្យជាមួយនឹងអត្រាការប្រាក់ និងទំហំអនុម័តប្រាក់កម្ចីដូចគ្នា អ្នកខ្លះអាចជ្រើសរើសរបៀបសង ប្រាក់កម្ចីរហូតដល់ ១២០ខែ ជាមួយនឹងរយៈពេលអនុគ្រោះសម្រាប់ឆ្នាំដំបូងផងដែរ។

ចំពោះការធ្វើឱ្យដីថ្លៃថ្នូរនិយមកម្ម និងដើម្បីលើកទឹកចិត្តអតិថិជនឱ្យប្រើប្រាស់សេវាកម្ម ឌីជីថល ក្នុងន័យដើម្បីការពារពីការរីករាលដាលនៃវីរុសកូវីដ-១៩ ក៏ដូចជាការបង្កើននូវតម្រូវការ ផ្នែកឌីជីថលរបស់ធនាគារ សេវាកម្មឌីជីថលមួយចំនួនទៀតត្រូវបានបន្ថែមដើម្បីបំពេញចិត្តអតិថិជន ដូចជា៖

- សេវាទូទាត់វិក្កយបត្ររបស់អគ្គិសនីកម្ពុជា (EDC) តាមរយៈបញ្ជី និង Mobile App របស់ធនាគារ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងការទូទាត់វិក្កយបត្រ EDC នៅខេត្តចំនួនបីទៀតគឺ បាត់ដំបង សៀមរាប និងកំពត។ សេវាកម្មនេះធ្វើឱ្យអតិថិជនរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅក្នុងខេត្តទាំងបីខាងលើ អាចបង់វិក្កយបត្រ EDC តាមរយៈ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានយ៉ាងងាយស្រួល។
- ធនាគារ PPCBank បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយជោគជ័យជាមួយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ភាពជាដៃគូលើ ការប្រមូលប្រាក់ថែទាំ សុខភាពប្រចាំខែ។ វាកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងអតិថិជនសក្តានុពលផ្សេងទៀត ប្រសិនបើពួកគេចង់បង់ប្រាក់ទាំងនោះ តាមរយៈ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទៅ (ប.ស.ស)។
- ដើម្បីបង្កើនសេវាកម្មរបស់ខ្លួន អេឌីអឹមរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក អាចទទួលយកប័ណ្ណ Cambodia Shared Switch (CSS) Card ដែលអនុញ្ញាតឱ្យ អតិថិជនអាចធ្វើប្រតិបត្តិការឆ្លងគ្រប់ធនាគារទាំងអស់បានយ៉ាងងាយស្រួល។
- ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាថ្មី SmartVista របស់ក្រុមហ៊ុន PBC ដើម្បីជម្រុញនូវយុទ្ធសាស្ត្រ ពង្រីកទីផ្សារ និងធ្វើឱ្យកាន់តែ មានភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន នូវបទពិសោធនៃការប្រើប្រាស់សេវា ហើយក៏បាន ជ្រើសរើសប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនពី SmartVista នេះផងដែរ។ កម្មវិធី SmartVista របស់ក្រុមហ៊ុន BPC អាចឱ្យធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ផ្តល់ឱ្យនូវការប្រើប្រាស់សេវា ធនាគារកាន់តែមានភាពងាយស្រួល រហ័ស ហើយផ្តល់បទពិសោធន៍ដល់អតិថិជនរបស់ខ្លួន។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនមានផលប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនត្រូវមានកាតព្វកិច្ចបង់ពន្ធដូចបានកំណត់ក្នុងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកាតព្វកិច្ចពន្ធ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ "មាស" ពីអគ្គនាយដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និង២០២១។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ទន្ទឹមនឹងការរីករាលដាលនៃ វីរុសកូវីដ-១៩ មកលើសេដ្ឋកិច្ចពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានការធ្លាក់ចុះគួរឲ្យកត់សំគាល់ អាចមានផលប៉ះពាល់ខ្លះៗដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ មានការកើនឡើងនៃចំណូល ដែលមានចំណូលការប្រាក់សុទ្ធសរុប ៤៨.៥០២លានរៀល ដែលស្មើនឹងការកើនឡើង ១៩,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំតាមបទបញ្ញត្តិ ដើម្បីអាចវាស់វែង និងធានាថាវានឹងមិនធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃប្រាក់ចំណេញរបស់ធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ធនាគារកំណត់អត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ខ្លួនសម្រាប់ប្រតិបត្តិការអាជីវកម្ម។ ដូច្នេះធនាគារមិនមានទទួលរងហានិភ័យជាសារវន្តទាក់ទងនឹងអត្រាការប្រាក់មកលើលទ្ធផលនៃប្រតិបត្តិការអាជីវកម្មធនាគារនោះទេ ។

ឥទ្ធិពលនៃថ្លៃទំនិញ មិនមានផលប៉ះពាល់មកលើលទ្ធផលប្រតិបត្តិរបស់ធនាគារឡើយ ។

ង. ផលប៉ះពាល់អតិផរណា

មិនមានផលប៉ះពាល់ណាមួយជាសារវន្ត នៃអតិផរណាមកលើលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ធនាគារឡើយ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល

ដើម្បីគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតពី វីរុសកូវីដ-១៩ លើវិស័យសំខាន់ៗ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍បន្ទុះបន្ថយសេដ្ឋកិច្ចលើកទី១០ និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេល និងក្រោយពីវិបត្តិនេះ។ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ ៤០ ដុល្លារ ក្នុងមួយខែចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ ដល់កម្មករដែលត្រូវបានព្យួរការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង សម្ភារៈធ្វើដំណើរ និងវិស័យទេសចរណ៍ ដែលជាផ្នែកមួយនៃកម្មវិធីផ្តល់សាច់ប្រាក់របស់ខ្លួនចំពោះពលមានការរីករាលដាលនៃ វីរុសកូវីដ-១៩ នេះ ចំណែកម្ចាស់រោងចក្រសហគ្រាសត្រូវមានភារៈបន្ថែម ៣០ ដុល្លារ ទៀត ដោយបង្កើនចំនួនសរុបដល់ ៧០ ដុល្លារក្នុងមួយខែ។ លើសពីនេះ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវបានលើកលែងពន្ធសម្រាប់ត្រីមាសទីបួននេះបន្តទៀត។ កាតព្វកិច្ចបង់វិភាគទានប្រចាំខែសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ហានិភ័យការងារ និងគម្រោងថែទាំសុខភាព ក៏នឹងត្រូវបានលើកលែងផងដែរ ក្នុងអំឡុងពេលនៃការផ្អាកអាជីវកម្មណាមួយចាប់ពី ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។ ក្រុមហ៊ុនផ្តល់សេវាកម្មផ្លូវអាកាសដែលបានចុះបញ្ជីក្នុងស្រុកក៏នឹងត្រូវបានលើកលែងពន្ធអប្បបរមា និងត្រូវបានអនុញ្ញាតឱ្យពន្យារពេលការទូទាត់ថ្លៃសេវាអាកាសចរណ៍ស៊ីវិលនៅក្នុងត្រីមាសទី ៤ នេះផងដែរ ។

ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ធនាគារជាតិ នៃកម្ពុជា បានចេញផ្សាយឧបករណ៍គោលនយោបាយរូបិយវត្ថុថ្មីមួយដែលមានឈ្មោះថា Marginal Lending Facility-MLF ដែលជាឧបករណ៍ហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុអាចធ្វើការខ្ចីក្នុងរយៈពេលដ៏ខ្លី ជាមួយនឹងវត្ថុបញ្ចាំជាមួយធនាគារជាតិ

នៃកម្ពុជា ដើម្បីអាចទទួលបានកម្ចីជាប្រាក់រៀលសម្រាប់ទ្រទ្រង់ប្រតិបត្តិការធនាគារ ដែលតម្រូវឱ្យ
ដាក់បញ្ចាំ NCD ជាវត្ថុបញ្ចាំ។

ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

បានអាន និងឯកភាព



លោក YIM. Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

